



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ. ៥០/២០១៧ ល.ហវ. ២០១៧

ប្រកាស

ស្តីពី

ការណែនាំអនុវត្ត

អនុក្រឹត្យស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ

ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តរបស់សហគ្រាសបុរេសកម្ម និងសហគ្រាសបុរេសកម្ម

នេសាទសេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៥/០១៦ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦

- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តរបស់សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សង្ខេប

ប្រការ ១.- គោលបំណង

ប្រកាសនេះ មានគោលបំណងផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត។

ប្រការ ២.- គោលដៅ

ប្រកាសនេះ មានគោលដៅកំណត់យន្តការលើកទឹកចិត្តផ្នែកពន្ធដារចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តរបស់សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ស្របតាមអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រការ ៣.- វិសាលភាព

យន្តការលើកទឹកចិត្តពន្ធដារដូចមានចែងក្នុងប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះតែសហគ្រាសធុនតូច និងសហគ្រាសធុនមធ្យមដែលចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ប៉ុណ្ណោះ។

ប្រការ ៤.- និយមន័យ

សម្រាប់គោលដៅនៃប្រកាសនេះ÷

១- ពាក្យ “សហគ្រាសធុនតូច” សំដៅដល់សហគ្រាសអាជីវកម្មគ្រប់ប្រភេទ ដែលមានផលបរប្រចាំឆ្នាំចាប់ពី ២៥០ លានរៀល ដល់ ៧០០ លានរៀល ឬសហគ្រាសដទៃទៀតដែលជាកម្មវត្ថុនៃការចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធតូចស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ។

២- ពាក្យ “សហគ្រាសធុនមធ្យម” សំដៅដល់សហគ្រាសអាជីវកម្មគ្រប់ប្រភេទ ដែលមានផលបរប្រចាំឆ្នាំលើសពី ៧០០ លានរៀល ដល់ ២ ០០០ លានរៀល ឬសហគ្រាសដទៃទៀតដែលជាកម្មវត្ថុនៃការចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធមធ្យមស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ។

ប្រការ ៥.- ការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត

សម្រាប់គោលដៅនៃប្រកាសនេះ លក្ខណវិនិច្ឆ័យដែលកំណត់ថា សហគ្រាសណាមួយបានមកចុះបញ្ជីដោយស្ម័គ្រចិត្តមានដូចខាងក្រោម÷

១- សហគ្រាសធុនតូចទាំងឡាយណា ដែលបានមកចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធដោយគ្មានការចេញលិខិតអញ្ជើញរបស់រដ្ឋបាលសារពើពន្ធ ឬក្នុងអំឡុងពេល ៧ ថ្ងៃនៃថ្ងៃធ្វើការ ក្រោយទទួលបានលិខិតអញ្ជើញលើកទី១ របស់រដ្ឋបាលសារពើពន្ធឱ្យសហគ្រាសមកចុះបញ្ជីពន្ធដារ។

២- សហគ្រាសធុនមធ្យមដែលប្រកបអាជីវកម្ម ដែលបានស្នើសុំចុះបញ្ជីពន្ធដារដោយគ្មានការចេញលិខិតអញ្ជើញរបស់រដ្ឋបាលសារពើពន្ធ។

ប្រការ ៦.- ការលើកទឹកចិត្តផ្នែកពន្ធដារ

១- ក្នុងអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលបានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តដូចមានចែងក្នុងប្រការ ៥ នៃប្រកាសនេះ ត្រូវបានលើកលែងពន្ធលើប្រាក់ចំណូលចំនួន ២ ឆ្នាំ ដោយគិតចាប់ពី៖

ក- ឆ្នាំដែលទទួលបានប្រាក់ចំណូលដំបូងចំពោះសហគ្រាសដែលពុំទាន់មានប្រាក់ចំណូល ឬ

ខ- ឆ្នាំដែលចុះបញ្ជីពន្ធដារចំពោះសហគ្រាសដែលមានប្រាក់ចំណូលរួចហើយ។

២- ក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូលដូចមានចែងក្នុងកថាខណ្ឌ១ នៃប្រការនេះ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យមត្រូវបានលើកលែងពីការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា។

៣- ផុតរយៈពេលលើកលែងពន្ធលើប្រាក់ចំណូលដូចមានចែងក្នុងកថាខណ្ឌ១ នៃប្រការនេះ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ត្រូវបង់ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមាទៅតាមលក្ខខណ្ឌដែលកំណត់ដោយច្បាប់ស្តីពីសារពើពន្ធ។

ប្រការ ៧.- សហគ្រាសដែលមិនត្រូវបានទទួលការលើកទឹកចិត្តផ្នែកពន្ធដារ

ការលើកទឹកចិត្តផ្នែកពន្ធដារ ដូចមានចែងក្នុងប្រការ៦ នៃប្រកាសនេះ មិនត្រូវបានផ្តល់ឱ្យចំពោះសហគ្រាសទាំងឡាយណាដែល៖

១- មិនបានមកចុះបញ្ជីដោយស្ម័គ្រចិត្ត ដូចមានចែងក្នុងប្រការ៥ នៃប្រកាសនេះ ឬ

២- មិនសហការជាមួយរដ្ឋបាលសារពើពន្ធ ឬភ្នាក់ងាររបស់រដ្ឋបាលសារពើពន្ធក្នុងការពិនិត្យអង្កេត ដើម្បីចុះបញ្ជីពន្ធដារ ឬ

៣- បានចុះបញ្ជីពន្ធដារមុនឆ្នាំ២០១៧។

ប្រការ ៨.- ទោសទណ្ឌចំពោះការមិនចុះបញ្ជីពន្ធដារ

១- សហគ្រាសដូចមានចែងក្នុងកថាខណ្ឌ១ និងកថាខណ្ឌ២ នៃប្រការ៧ នៃប្រកាសនេះ ត្រូវចាត់ទុកថាបានប្រព្រឹត្តអំពើរំលោភ និងត្រូវទទួលរងទោសទណ្ឌតាមបទប្បញ្ញត្តិ នៃមាត្រា១២៨ ដល់ មាត្រា១៣៣ នៃច្បាប់ស្តីពីសារពើពន្ធ។

២- បន្ថែមលើទោសទណ្ឌដូចមានចែងក្នុងកថាខណ្ឌ១ នៃប្រការនេះ សហគ្រាសដូចមានចែងក្នុងកថាខណ្ឌ១ និងកថាខណ្ឌ២ នៃប្រការ៧ នៃប្រកាសនេះ អាចត្រូវបានប្តឹងចោទប្រកាន់អំពីការប្រព្រឹត្តបទល្មើសផ្នែកព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា១២៩ មាត្រា១៣៤ និងមាត្រា១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ។

៣- ដោយឡែក សហគ្រាសដូចមានចែងក្នុងប្រការ៥ នៃប្រកាសនេះ ត្រូវបានអនុគ្រោះដោយលើកលែង ទោសទណ្ឌដូចមានចែងក្នុងកថាខណ្ឌ១ និងកថាខណ្ឌ២ នៃប្រការនេះ។

ប្រការ ៩.- ការលើកទឹកចិត្តសម្រាប់សហគ្រាសដែលមានផលរបរប្រចាំឆ្នាំតិចជាង ២៥០ លានរៀល

១- សហគ្រាសណាមួយដែលមានផលរបរប្រចាំឆ្នាំតិចជាង ២៥០ លានរៀល ហើយមានបំណងចុះបញ្ជី ពន្ធដារដើម្បីទទួលបានអត្ថប្រយោជន៍អ្វីមួយ សហគ្រាសនោះអាចស្នើសុំមករដ្ឋបាលសារពើពន្ធដើម្បីចុះបញ្ជី ពន្ធដារ ប៉ុន្តែពុំទាន់តម្រូវឱ្យបំពេញកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូល និងអាករនានាលើការផ្គត់ផ្គង់ ដូចអ្នកជាប់ ពន្ធតូចដែលមានផលរបរប្រចាំ ២៥០ លានរៀល ឡើងទៅទេ។

២- ក្នុងអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ប្រសិនបើសហគ្រាសដូចមានចែងក្នុងកថាខណ្ឌ១ នៃប្រការ នេះ មានផលរបរប្រចាំឆ្នាំចាប់ពី ២៥០ លានរៀល ឡើងទៅ ត្រូវមានកាតព្វកិច្ចសារពើពន្ធ និងទទួលនូវការ លើកទឹកចិត្តផ្នែកពន្ធដារដូចមានចែងក្នុងប្រការ៦ នៃប្រកាសនេះ ដូចអ្នកជាប់ពន្ធតូចដទៃទៀតដែរ។

៣- អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ អាចទទួលយក ឬបដិសេធការស្នើសុំចុះបញ្ជីដូចមានចែងក្នុង កថាខណ្ឌ១ នៃប្រការនេះ ក្នុងករណីដែលពិនិត្យឃើញថា ការស្នើសុំអាចមានហានិភ័យដល់ចំណូលពន្ធដារ។

ប្រការ ១០.- ការដកហូតការលើកទឹកចិត្តផ្នែកពន្ធដារ

ក្រៅពីទោសទណ្ឌដទៃទៀតដែលចែងក្នុងច្បាប់ស្តីពីសារពើពន្ធ ក្នុងករណីរកឃើញថា សហគ្រាសដែលបាន ចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត បានប្រព្រឹត្តអំពើគេចវេនពន្ធ ឬប្រព្រឹត្តអំពើរំលោភស្តីលើបទប្បញ្ញត្តិស្តីពីពន្ធដារ ការលើកទឹកចិត្តផ្នែកពន្ធដារដូចមានចែងក្នុងប្រការ៦ នៃប្រកាសនេះ អាចនឹងត្រូវបានដកហូត។

ប្រការ ១១.- កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ

១- សហគ្រាសតុនតូច ដូចមានចែងក្នុងកថាខណ្ឌ១ នៃប្រការ៤ នៃប្រកាសនេះ ដែលបានចុះបញ្ជីជាអ្នក ជាប់ពន្ធតូច ត្រូវកាន់កត់ត្រាបញ្ជីគណនេយ្យសាមញ្ញក្នុងកិច្ចប្រតិបត្តិការអាជីវកម្ម ដូចមានចែងក្នុងប្រកាសលេខ ១៨២០ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការកំណត់វិធាននិងនីតិវិធីនៃការអនុវត្តបញ្ជីគណនេយ្យ សាមញ្ញសម្រាប់អ្នកជាប់ពន្ធតូច។

២- សហគ្រាសតុនមធ្យម ដូចមានចែងក្នុងកថាខណ្ឌ២ នៃប្រការ៤ នៃប្រកាសនេះ ដែលបានចុះបញ្ជីជា អ្នកជាប់ពន្ធមធ្យម ត្រូវកាន់កត់ត្រាបញ្ជីគណនេយ្យស្របតាមស្តង់ដាគណនេយ្យ ដែលកំណត់ដោយក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ប្រការ ១២.- កាតព្វកិច្ចដាក់លិខិតប្រកាសសារពើពន្ធ

សហគ្រាសដូចមានចែងក្នុងប្រការ៥ នៃប្រកាសនេះ ត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំទៅ តាមកាលកំណត់ ជូនរដ្ឋបាលសារពើពន្ធ ទោះបីជាត្រូវបានលើកលែងពន្ធលើប្រាក់ចំណូល ដូចមានចែងក្នុង ប្រការ៦ នៃប្រកាសនេះក្តី និងត្រូវដាក់លិខិតប្រកាសបង់ពន្ធអាករដទៃទៀតតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ។

ប្រការ ១៣.- និរាករណ៍

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍។

ប្រការ ១៤.- ការអនុវត្ត

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



ហ៊ុន សែន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- ដូចប្រការ ១៤ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ